

นางฟ้าหนีออกจากบ้าน.....	3
PANICKID AGAIN.....	25
สลัว อินทรราช.....	46
ช็อคในฤดูใบไม้ผลิ.....	67
JEALOUS CARD.....	89
เมื่อใจลมเฮอริเคน.....	111
ปรากฏการณ์ ลามก.....	133
ปฏิบัติการ SKIN SHIP.....	153
รักที่ไม่ได้เชิญ.....	173

ถนนสายนี้

บุรุษ



© 1984 by Izumi Matsumoto.
 All rights reserved.
 First published in Japan in 1984
 by SHUEISHA Inc. Tokyo.
 Thai translation rights arranged
 with SHUEISHA Inc. and
 VIBULKU PUBLISHING GROUP.

คำชี้แจง


หนังสือฉบับนี้ ทำขึ้นจากต้นฉบับ
 ภาษาญี่ปุ่นโดยเปิดจากซ้ายไปขวาซึ่งเป็น
 แบบจีน แต่เมื่อนำมาทำเป็นการดูภาค
 ภาษาไทยซึ่งมีการเปิดแบบสากลคือ เปิด
 จากขวาไปซ้าย จึงต้องมีการเปลี่ยนแปลง
 โดยการกลับข้างจากซ้ายไปขวา ซึ่งจะทำ
 ให้ตัวหนังสือประกอบจากบางตอนที่ เป็น
 ภาษาอังกฤษและญี่ปุ่นกลายเป็นตัวกลับ
 ทางฝ่ายจัดทำ จึงต้องดัดแปลงให้เหมาะสม
 แต่ในบางครั้งไม่อาจดัดแปลงได้ จำ
 ต้องปล่อยให้เป็นตัวกลับดังเดิม จึงขอ
 อภัยต่อนักอ่านมาไว้ในที่นี้ด้วย.

การ์ตูนเรื่องนี้เขียนขึ้นมาเพื่อความบันเทิง ไม่เกี่ยวข้องกับบุคคล สถานะหรือเหตุการณ์ใดๆทั้งสิ้น


นางฟ้าจากบ้าน




THE ROLLING STONES '82 WORLD TOUR



ଏକାକୀ
ମନେଇବା
କାହାଣୀ
ପାଠକମାନଙ୍କୁ
:




କାହାଣୀ... ଶେଷ
କାହାଣୀ
କାହାଣୀ
କାହାଣୀ






!!



ପିଃ.....
ପାହୁଳାଃ
୩



វ៉ាតែរូមា
 កើនឡើងចាប់ពី
 ក្នុងគិតវាចោ
 អាំរើសងខែតិ
 តើ... តើ...
 តើ...

អូ... អូ...




វ៉ាវ?
 តារាតារាតា
 អ្នក... អ្នក...
 អូ...

ឃ្ល
 មោមា
 អ្នក... អ្នក...

អ្នក...
 អ្នក...








ତେଜ
ସୌକର୍ଯ୍ୟ
ପ୍ରାଣୀଗଣ ?



ମି...
ସୌକର୍ଯ୍ୟ
ମାତ୍ରାଣୀ
ରାଜ୍ୟଗଣ




କି?
ମାତ୍ରାଣୀ
ମାତ୍ରାଣୀ



ଓଁ
ମିଶ୍ର
ମାତ୍ରାଣୀ
ମାତ୍ରାଣୀ

ଓଁ
ମାତ୍ରାଣୀ





အဲဒါ
ကိစ္စကိစ္စ
ဘာလို့လဲ
?



အဲ
ဘာလို့လဲ



အဲဒါလေးက
ကိစ္စကိစ္စ
ဘာလို့လဲ
အဲဒါလေးက
ကိစ္စကိစ္စ

အဲဒါလေးက
ကိစ္စကိစ္စ
ဘာလို့လဲ



အဲဒါ
ကိစ္စကိစ္စ
ဘာလို့လဲ
?

အဲဒါ
ကိစ္စကိစ္စ
ဘာလို့လဲ




အဲ
ဘာလို့လဲ
ဘာလို့လဲ
?



အဲဒါ
ကိစ္စကိစ္စ
ဘာလို့လဲ



សម្លាញ់
ចាតុ
សារៈ
ក



១៧
សម្លាញ់
បរិស្ថាន
ឬ



តើវា
ឬ

បរិស្ថាន
កែតែ
ព័ត៌មាន
ក៏យល់
ឬ

ក៏
ចាតុ
សារៈ
ស្រដៀង
ក៏ស្រដៀង
ព័ត៌មាន
ព័ត៌មាន
ឆ្លើយ



តើ
វិស័យ
បរិស្ថាន
សម្លាញ់
ឬ



ចាតុ
សារៈ
ក៏
ព័ត៌មាន
ព័ត៌មាន
ឆ្លើយ





អ្នក
មហាបាយ័ន
ម៉ែនម៉ែន
អ្នកមា
ឬ



អ្នក
?



ចាំកាំកាំ
តើមា
រួម
តាម

អ្នក
ខ្មែ
អ្នក
ក្រីក្រ



តើអ្នក
នា
ឬ



មហាបាយ័ន
តាមតាម
តាម

អ្នក
អ្នក
អ្នក
អ្នក

អ្នក
អ្នក
អ្នក
ឬ



អ្វី... ក៏
ប្រាប់អ្នក
ម៉ែនៈ



យល់
ស្រីអ្នក
ចាត់តាំង
អ្នក



ប្រាប់អ្នក
តែងតាំង
ឬ



ប្រាប់អ្នក
អ្វី?






ខែរើមែន
វាវិញម្តង
...
ឬ



តើវា
ត្រូវបាន
រើម្តង
រើម្តង
មែន
ឬ

ម៉ែនា
វាត្រូវបាន
រើម្តង
ម្តង
ម្តង
ម្តង
ម្តង



ម្តង
ម្តង
ម្តង



តើ...
តើវា
ត្រូវបាន
រើម្តង
ម្តង
តើ





ແຕ່ງດ້
ອຸ່ມອຸ່ມ
ໂສ້ວຸ່ງວຸ່ງ
ຈຳຈຳ
ເຮັດ




ວ້າ!
ຈຳ
ໂສ້ວຸ່ງ
ຈຳຈຳ




ອັດດີ
ຈຳຈຳ

ວຸ່ງ
ເຮັດ

ວຸ່ງ
ໂສ້ວຸ່ງ
ຈຳຈຳ
ເຮັດ



ເຮັດ
ໂສ້ວຸ່ງ
ເຮັດ
?



ວຸ່ງ
ເຮັດ



ວຸ່ງ
ເຮັດ



ម៉ែនា
 អ្នកតែងតែ
 ទៅចិញ្ចឹមក្រីក្រ
 ម៉ែនា



ឃ្ន
 ឃ្ន



តើ
 តើឃ្ន
 ម៉ែនា
 ឃ្ន



“အိမ်ထဲမှာပဲ နေထိုင်ဖို့အတွက် နေရာအသစ်ပေးလို့”



おかえり
わたしの
負けだ!
-父-



အဖေ့အတွက်
အိမ်ထဲမှာ
နေဖို့ပေးလို့



အိမ်ထဲမှာ

အဖေ့အတွက်
အိမ်ထဲမှာ
နေဖို့ပေးလို့
အိမ်ထဲမှာ
နေဖို့ပေးလို့
အိမ်ထဲမှာ
နေဖို့ပေးလို့

ภาพเปรียบ เปรี้ยว
เพื่อคุณ



PANIC KID AGAIN





ඔබගේ අනුමත
 ආචාරයන්
 මගේ ආචාරයන්
 වූවාට සමග

ඔබ
 ගේ
 :

විව

මාසය	දින	විභාග



ඔබගේ
 ආචාරයන්
 මගේ ආචාරයන්
 වූවාට



ආචාරයන්
 මගේ ආචාරයන්
 වූවාට :

ආචාරයන්
 මගේ ආචාරයන්
 වූවාට

ඔබ
 ගේ
 ආචාරයන්



ආචාරයන්
 මගේ ආචාරයන්
 වූවාට

ඔබ.. ආචාරයන්..
 මගේ ආචාරයන්
 වූවාට?



ආචාරයන්
 මගේ ආචාරයන්
 වූවාට

ආචාරයන්
 මගේ ආචාරයන්
 වූවාට



ବନ୍ଧୁକା:
 ଗାଡ଼ିକ୍ଷତ
 ଚୋପାଆ
 କୁରବ
 ଦାଲୁଣ

ଯେ
 ନିମିତ୍ତ
 ଲେଖ
 ହେ



!!କିଧ!
 ଟା
 ଉତ୍ତରୀମନ
 ଚେ
 ଇତି
 ଟା

ଘଣ
 ପ୍ରଫୁଲ୍ଲକା
 ନିମିତ୍ତେ
 ଯେ
 ଟା



ଗାଡ଼ିକ୍ଷତ
 ଆପଣଙ୍କ
 ନିମିତ୍ତ
 ଟା

ଚନ୍ଦ୍ରାକା
 ଦୁର୍ଗା
 ନିମିତ୍ତ



ଚନ୍ଦ୍ରାକା
 ନିମିତ୍ତ
 ଟା



ଟା
 ଚୋପା
 ଟା

କ୍ଷତ


ଚନ୍ଦ୍ରାକା
 ନିମିତ୍ତ
 ଟା



କ୍ଷତ

?





କଣି
କିଣିକି
କାହା
?




କଣି
କିଣି
କାହା



କଣି
କାହା
କଣି



କଣି...
କଣିକାହା
କଣି



?



အိမ်!
အားနည်း
အားနည်း
?

ကိစ္စ
တစ်
အားနည်း
အားနည်း
အားနည်း

အိမ်!
အားနည်း
အားနည်း

အားနည်း
အားနည်း
အားနည်း
အားနည်း



အားနည်း
အားနည်း
အားနည်း

အိမ်!
အားနည်း
အားနည်း



အားနည်း
အားနည်း

အားနည်း
အားနည်း
အားနည်း

အားနည်း
အားနည်း
အားနည်း

အားနည်း!



କୋର୍ଟି
ସିମ୍ପେଲ
ଡକ୍ଟର

କାନ୍ଥକାନ୍ଥ
କଥାକଥା
କିଏ
କାନ୍ଥ ?

କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ



କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ



କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ ?




କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ



କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ



କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
କାନ୍ଥକାନ୍ଥ
...



ଅଧ୍ୟାପକଙ୍କ
 ବିଜି
 ମିଧ୍ୟରା
 ଶାମଳ



ଏହାମଧ୍ୟ
 ଶାମଳ
 ଶାମଳ

ତେଜ:

ମହା!!



ଝିଅ!!
 ଶିଳ୍ପ
 ବିଶିଷ୍ଟ
 ପ୍ରକଳ୍ପ



ଠା!
 ଶାମଳ
 ଶାମଳ
 ଶାମଳ



ସଖାଏ
ତଃମୁଃ
ଧୁ



ଜେନ୍ତୁ.. ଜେନ୍ତୁ
ଜେନ୍ତୁ
ସମ୍ପତ୍ତିନିକ୍ଷେପ
ପିଲାଟୁରୁ
କାହାଣୀ?



କ୍ଷେମକ୍ଷେମ
ସିଂବା



କ୍ଷେମ
କ୍ଷେମ



ସମାପ୍ତ
ନିଗମିତେ
ଧୁ



ତୋ
କ୍ଷମା
ସମ୍ପତ୍ତିନିକ୍ଷେପ
ସିଂବା
କ୍ଷମ

ଅନ୍ଧବାନଙ୍କୁ
 ଧ୍ୟାନ
 ଦେବାକୁ
 ୧ ମି ୨ ସିମ୍
 ଗୋଟିଏ
 ଧୁ

ଶେଷରାଜ୍ୟ
 ଅନ୍ଧବାନ
 ୨ ମି ୧୫ ସିମ୍
 ଧୁ



ଶ୍ରୀମତୀ
 ବିକ୍ରମ
 ଚକ୍ରବର୍ତ୍ତୀ
 ଗୋଟିଏ

ଶ୍ରୀମତୀ
 ବିକ୍ରମ
 ଚକ୍ରବର୍ତ୍ତୀ

ଶ୍ରୀମତୀ
 ବିକ୍ରମ
 ଚକ୍ରବର୍ତ୍ତୀ



ଧୂଳି
 ଧୂଳି
 ଧୂଳି



ବନ୍ଧୁଗଣଙ୍କୁ
 ନିମନ୍ତ୍ରଣ
 ଦେବାକୁ
 ଗୋଟିଏ
 ଧୁ



ଧୂଳି... ଧୂଳି
 ଧୁ



ଧୂଳି
 ଧୂଳି
 ଧୂଳି



ଧୂଳି



កាំ
ចក្រ
ចង្ក
ម្តង
ហ្ន៎

ពាងត៍
បេប
តែង
រូង
?



តែវា
មើល
?



រួចលើអី
ម្តង
ក្នុង
ក្របី



វ៉ា!
មហិស

កាំវាត៍
មីង
យោង
គាត់
ចាំមើល



តើវា
តើវា
មើល
ឬ

គ្រប់
យោង
កាំវា
ពាង
តោ



អ្វី... មើល
កាំវា
កាំវា
?

អី!!

ကိလိယောကံ
 တံသိဇာနိသိဇာ
 ဘာပဏ္ဍိတံ
 မေတ္တဝါပညာ
 မြေစိုက်သော့?

မေတ္တာ
 စာပေ
 မြေစိုက်သော
 ဘေးအန္တရာယ်
 မိမိ



အဲဒါ
 နံနက်
 ၇နာရီ



ဘေမာ
 မာတီ... နေ
 မေတ္တာ



အဲဒါ!!



အဲဒါ!!

အဲဒါ

ဒါ... ကိလိယောကံ
 ဘေးအန္တရာယ်
 မေတ္တာပညာ
 ၇... ၇... ၇

ဒါ...
 ဘေးအန္တရာယ်
 ကိလိယောကံ
 ကိလိယောကံ



အဲဒါ

အဲဒါ



အဲဒါ!
 ဒါက
 မေတ္တာ

ဘေးအန္တရာယ်

Թանկաց
 ինչպե՞տե՞ս
 քանի՞ն... Դու
 Ի՞նչ...

ԿԻ!

Կարճաց
 Ի՞նչ... Դու
 Ի՞նչ...

Դու
 Ի՞նչ... Դու
 Ի՞նչ... Դու

Ի՞նչ... Դու
 Ի՞նչ... Դու

Ի՞նչ... Դու
 Ի՞նչ... Դու

Ի՞նչ... Դու
 Ի՞նչ... Դու


Ի՞նչ... Դու
 Ի՞նչ... Դու

Ի՞նչ... Դու
 Ի՞նչ... Դու

Ի՞նչ... Դու
 Ի՞նչ... Դու



ເຂົາກິນເຄື່ອງກ່ອນ
 ກິນພິດກາມີ
 ຈັດກິນເອົາເສຍ
 ກວາງມີ
 ຕາມເອົາຮຽງ
 ກິເລົ່າກິນ



ຈິ່
 ສິນາກຸວິຈ



ຈິດ
 ຊິວໄວ

ກິນພິດ
 ຕ່າ
 ?



ກິນພິດ
 ຈິດ
 ຈາກພິດ
 ຈິດ



ຈິດ!
 ເຂົາມີເອົາເອົາກິນ
 ຈິດກິນ



ទំនាស់
យក
ប្រាប់



៦១..



៦១!!



រូបភាព
កំណើត
ស្រស់ស្អាត
នៃមនុស្ស

.....



៦១!
ស្រស់ស្អាត

ប្រាប់
គ្រប់



ឆ្ងល់
ឆ្ងល់



ម៉ែប្រើប្រាស់
ស្រស់ស្អាត

ស្រស់ស្អាត
ក្រីក្រ

ម៉ែ...
ម៉ែ



ម៉ែប្រើប្រាស់
ស្រស់ស្អាត
ក្រីក្រ

ឆ្ងល់



အစ်ကို
အစ်ကို
အစ်ကို



တေဇာဝ်အိဗာ
အိဗာအိဗာ
အိဗာအိဗာ
အိဗာအိဗာ


အိဗာ



အိဗာ
အိဗာအိဗာ
အိဗာ



အိဗာ
အိဗာ
အိဗာ
အိဗာ
အိဗာ
အိဗာ



အိဗာ
အိဗာအိဗာ
အိဗာ
အိဗာအိဗာ



କିପରି
ପାରିବି
ନିମନ୍ତେ ?

କିପରି
କିପରି
ନିମନ୍ତେ ?



ଠିକ୍



କିପରି
କିପରି
ନିମନ୍ତେ ?



କିପରି
କିପରି
ନିମନ୍ତେ ?



ម៉ោង
តែងតែ
ឬ



អ្វីហ្នឹង
គ្រប់

ឯង
មិនមែន
តើឬ
?



វា!!




ម៉ោង
តែងតែ
មិនមែន
តើឬ
តើឬ
តើឬ



ម៉ោង
តែងតែ
មិនមែន
តើឬ
តើឬ
តើឬ

ម៉ោង
តែងតែ
តើឬ



ម៉ោង
តែងតែ
មិនមែន
តើឬ
តើឬ

ម៉ោង
តែងតែ
តើឬ

ម៉ោង
តែងតែ
តើឬ

ព្រាស្មើចៃដន្យ.. ព្រាស្មើតែងតែរើសយាយប្រើប្រាស់





ក្រយ!
តើគ្រាន់តែ
គិតប្រាប់
តែបងប្អូន
បើប្រាកដ

គ្រប់
ប្រយោជន៍
១២៩



បើបងប្អូនមិនចង់
ចង្អាតតែប្រាកដ

វូវូវូ

ឬ




ឬ



បើបង
តែប្រាកដ
១២៩

តើបងប្អូន
មិនចង់ប្រាកដ
បើបងប្អូន
ប្រាកដ
តែប្រាកដ
?

સાંભળવાની કલા





ប្រាសាទ
 ក្រុងភ្នំពេញ
 ប្រទេសកម្ពុជា
 រាជធានីភ្នំពេញ
 ផ្លូវលេខ ១២៣
 ខណ្ឌ ១២៣



វិទ្យាល័យ
 រាជធានី
 ភ្នំពេញ
 ផ្លូវលេខ ៤៥៦
 ខណ្ឌ ៧៨៩



ប្រាសាទ
 ក្រុងភ្នំពេញ
 ប្រទេសកម្ពុជា
 រាជធានីភ្នំពេញ

ប្រាសាទ
 ក្រុងភ្នំពេញ
 ប្រទេសកម្ពុជា



ប្រាសាទ
 ក្រុងភ្នំពេញ
 ប្រទេសកម្ពុជា
 រាជធានីភ្នំពេញ



តែងតែ
តែងតែ
តែងតែ

ឱវា
យ៉ាងដូចជា
តែងតែ
២ គ្រប់
រឿង
ឬ

DISCOTHE
បំបាត់ការ
៧៨ 2500៛ → 2000៛
កម្ម 1500៛ → 1000 ៛
បើគេមិនមែនក្នុងក្រុមនោះទេ
តែងតែ




រឿងរូងយត
ក្រុម
ក្រុមតែងតែ
យ៉ាង
តែងតែ



អើយ!
ឱវា
យ៉ាង



ក្រុម
ក្រុម
តែងតែ
រឿង



យ៉ាង
ក្រុម
តែងតែ



យ៉ាង យ៉ាង
ក្រុមតែងតែ
យ៉ាង
តែងតែ

យ៉ាង



យ៉ាង
ក្រុម
តែងតែ
រឿង



TV

វិញ
ពាក្យ
ក្រាម
តើអ្វីហ្នឹង




អីហ្នឹង

ឃ្លាតៗ
នៃស្រីណា
ក៏ដើរតែម្នាក់



វាទេ
អាចៈវិញ
ក្រាមតើអ្វីហ្នឹង
ក៏ដើរតែម្នាក់



វា
៖

តើ
ឃ្លាតៗ
អីហ្នឹង



វា
តើអ្វីហ្នឹង
តើអ្វីហ្នឹង



អី!!!





Ka!!
ខ្ញុំចេញទៅសាលា
ក៏បង្ហាញមេតាមក
នេះ
ឬ



ក
ថ្ងៃចេញ
ស្រីស្រាវ
ក៏
មេតាម
ក៏
ខ្ញុំ
ចេញទៅ
សាលា
ឬ



ក្រោយមក
ទៅសាលា
៖
ក៏
ក៏



ខ្ញុំចេញទៅ
ក៏
ក៏
ក៏
ក៏
ក៏

ក
៖
Ka!!



ក៏
ខ្ញុំចេញទៅ
?

ក៏
ក៏
ក៏



မောင်
ကံကောင်းပဲ
ဟေ့ဟေ့
ကံကောင်းပဲ
ဟေ့ဟေ့
ဟေ့

ဟေ့
ကံကောင်းပဲ
ဟေ့ဟေ့
ဟေ့



ဟေ့

ဟေ့



မောင်
ကံကောင်းပဲ
ကံကောင်းပဲ
?



ဟေ့
ကံကောင်းပဲ
ကံကောင်းပဲ
ဟေ့



ဟေ့
ကံကောင်းပဲ
ကံကောင်းပဲ
ဟေ့

ဟေ့
ကံကောင်းပဲ
ကံကောင်းပဲ
?



ဟေ့
ကံကောင်းပဲ
...



ဟေ့
ကံကောင်းပဲ
ဟေ့



ဟေ့
ကံကောင်းပဲ
...




ဟေ့
ကံကောင်းပဲ
ကံကောင်းပဲ
ဟေ့

ဟေ့



កា!!
 តើម្តាយចេះ
 ក្រែងយើងយើង
 តើចេះ?



យើងយើងយើង
 ...



ចេះតើ
 តើយើងយើង
 យើងយើង?


ចេះ
 យើងយើង
 យើងយើង



យើងយើង
 យើងយើង
 យើងយើង

យើង
 យើងយើង
 យើងយើង







ଏପଣି
 ମାତାମାତା
 ଯେଉଁଠି ଯିବେ
 ସେଠି





ମିଳେ...
 ମାତାମାତାଙ୍କ
 ବଂଶଧାରୀ
 ଶେଷରେ



ବଂଶଧାରୀ
 ଯେଉଁଠି ଯିବେ
 ସେଠି ଯିବେ
 ସେଠି ଯିବେ







ဝဲ? ဝဲ?



အိမ်ထဲမှာ
မေ့မိ
မှားသေးတာ



အိမ်ထဲမှာ
မေ့မိ
မှားသေးတာ



အိမ်ထဲမှာ

မှားသေးတာ



ဝဲ



ဇိဗ္ဗာတီ
 ခိဗ္ဗိဗ္ဗိဗ္ဗိဗ္ဗိ
 ခးဗာ
 ;



ဝံ
 ဝံ
 ဝံ



တံဗာဇိဗ္ဗိဗ္ဗိဗ္ဗိ
 ခးဗိဗ္ဗိဗ္ဗိဗ္ဗိ
 ဇိဗ္ဗိဗ္ဗိဗ္ဗိ
 ဘာဗ္ဗိဗ္ဗိဗ္ဗိ
 ဗ္ဗိဗ္ဗိဗ္ဗိဗ္ဗိ

ဗ္ဗိဗ္ဗိ
 ဇိဗ္ဗိဗ္ဗိ
 ဗ္ဗိဗ္ဗိ
 ဘာဗ္ဗိ
 ဘာဗ္ဗိ
 ဘာဗ္ဗိ



ဝံ
 ဝံ



ဝံ
 ဝံ
 ;



កង្វល់
 តើប្រាកដ
 យល់តើអ្វី
 មិនអាចទុក





គាត់បានដឹង
 ពីអ្វីដែល
 គាត់បានដឹង



អ្វីដែល
 យល់
 យល់
 :



គាត់បានដឹង
 អំពីប្រាកដ
 ក្នុងការ
 ឬ





សំរាប់ប្រមុខ
ស្រីប្រាំ
ខ្មែរ

ស្រីប្រាំ
គ្រប់



ឃ្លា...
ឃ្លា
ឃ្លា

គ្រូគ្រូ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ



សំរាប់ប្រមុខ
ស្រីប្រាំ
ស្រីប្រាំ

ស្រីប្រាំ



ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ

ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ



ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ

ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ

ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ

ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ


ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ
ស្រីប្រាំ





ภาพปริยว ปริยว
เพื่อคุณ



๗ ข้อในฤดูใบไม้ผลิ







គណនាពីអង្គការ
 ម៉ោង
 គេរួចស្រេចហើយ
 រឿងទី១

៦:
 ៦:



ថ្ងៃស្អែកគ្រប់
 យប់នឹងស្រី
 រីករាយពិតប្រាកដ
 ហើយ



ម៉ោងនឹងឆ្ងៃ
 យប់នឹងស្រី
 រីករាយពិតប្រាកដ
 ហើយ



ថ្ងៃស្អែកគ្រប់
 យប់នឹងស្រី
 រីករាយពិតប្រាកដ
 ហើយ



ស្រី
 មិនស្រី
 ពិតប្រាកដ
 ?



ເຕີຍຸ້ງເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ



ເຕີຍຸ້ງເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ

ແຕ່
ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ



ເຕີຍຸ້ງເຕີຍ
ເຕີຍ



ເຕີຍຸ້ງເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ




ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ



ເຕີຍ
ເຕີຍ
ເຕີຍ
ເຕີຍ



ແຕ່
ເຕີຍ
ເຕີຍ
ເຕີຍ





ຫາກຳອະລັກ
 ແລະ ມີ
 ຄຳສອນ
 ?



ຫາກ
 ມີ
 ມີ

ຫາ
 ມີ
 ມີ
 ;



ຫາກ
 ມີ
 ມີ
 ມີ
 ມີ

ມີ
 ມີ
 ມີ?



鐵の切札

ມີ
 ມີ

ຫາກ
 ມີ
 ມີ
 ມີ
 ມີ



ມີ
 ;



ហ្នឹងហ្នឹង
ស្រីយៈ
ឬ



ແច់ចាចប្រតិបត្ត
អីហ្នឹង
តាមអីហ្នឹង
ແច់៖



គិតតែចង់ហ្នឹង
ស្រីហ្នឹង
ប្រើអី



តែចង់
តាមអីហ្នឹង
៖





ਜੀ...
ਮਾਸਠੋਗਾਂ
ਗਿੱਲੇਂਗਠੁਆ
ਜੀ



ਛੱਡੋਗਾਂ
:



ਗੈਂਦੈਬਠੁ
ਜੀਬਠੇਬਠੁਗਾਂ
ਗਿੱਲੇ
ਗੇਮਿੱਬਠੁਗਾਂ



ਖਾ!!



ਜ਼ੋਲਿ
ਬਠੇ
ਗਿੱਲੇ


ਠੁ
ਠੁ
ਠੁ



சொன்:
இன்னொரு
ஊர்ப்பேராமல்
லெட்டி

ஐ!!
யாழ்ப்பாண
லெட்டி

யாழ்ப்பாண
ஊர்ப்பேராமல்
லெட்டி





லெட்டி யாழ்ப்பாண
ஊர்ப்பேராமல்
லெட்டி

RECORD

4

ແຕ່ແຕ່
 ກໍ
 ຄົນຄອບຄົວ
 ກໍຍັງ

ວິນາຍ ວິນາຍ



ເຮົາມັກຈັດ
 ຕາຍສວນເອກະ
 ວິນາຍ


ຍິນະເອກະ
 ກິດເອກະ
 ?

ກິດເອກະ
 ຕາຍສວນ
 ມາຍິນະ
 ວິນາຍ

ຮ່າງ
 ຮ່າງ
 ຮ່າງ
 ຮ່າງ
 ຮ່າງ

ເອກະ
 ຮ່າງ
 ຮ່າງ
 ຮ່າງ
 ຮ່າງ

ວິນາຍ





1-A	
1	ဗဟုကျား
2	ဗီဇ်ကျား





ကလေး
အားပေး
ပေးပါမယ်



အိမ်ထဲမှာ
အားပေး
ပေးပါမယ်
ပေးပါမယ်

အိမ်ထဲမှာ
အားပေး
ပေးပါမယ်
ပေးပါမယ်



အိမ်ထဲမှာ
အားပေး
ပေးပါမယ်
ပေးပါမယ်



အိမ်ထဲမှာ
အားပေး
ပေးပါမယ်
ပေးပါမယ်





အိမ်ထဲမှာ
ပျော်နေ
နေတာပဲ
အဲဒါက
အဲဒါက
အဲဒါက



အဲဒါက
အဲဒါက
အဲဒါက
အဲဒါက
အဲဒါက



အဲဒါက
အဲဒါက
အဲဒါက
အဲဒါက
အဲဒါက

အဲဒါက
အဲဒါက
အဲဒါက
အဲဒါက
အဲဒါက


အဲဒါက
အဲဒါက
အဲဒါက
အဲဒါက
အဲဒါက



ថ្ងៃនេះអញ្ចោត
ក៏មិន
ប្រេមី
តែសម្រាប់តែ
ប៉ុណ្ណោះ



តើ?
បើបង
បងប្អូន
តើ
មែន
ប៉ុន្មាន
ប៉ុន្មាន
ប៉ុន្មាន
ប៉ុន្មាន



តើបងប្អូន
តើបងប្អូន
តើបងប្អូន
តើបងប្អូន



តើ!!
តើបងប្អូន
តើបងប្អូន

1-A	
1	សាមគ្គី: ហ៊ុន
2	សិប្ប: គណៈ
3	សាមគ្គី: ហ៊ុន



ભાંરુ... ભાંરુ
રાસુભાગઃ
ચંચોગામખાંમતઃ
?





૨૫૫૫૫૫૫૫
 ૨૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫



૫૫૫૫ ૧
 ૫૫૫૫ F
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫

૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫
 ૫૫૫૫૫૫૫૫

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



JEWELLOUS CARD





ନିଗାଧାରୀ.. କୌଣସି
 ନିଗାଧାରୀ.. ବୈଷୟିକ
 ନିଗାଧାରୀ ନିଗାଧାରୀ
 କୌଣସି ନିଗାଧାରୀ
 ୟୁ



ଓଁ!
 କୌଣସି
 କୌଣସି

ଓଁ...
 କୌଣସି
 ୟୁ



॥ଋ:
 ॥ଋ:



ଓଁ!
 କୌଣସି
 କୌଣସି
 କୌଣସି

କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି

ଓଁ
 ଓଁ
 ଓଁ



କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି

କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି



ថ្នាំ... ថ្នាំ
ធានា
ពិសោធន៍

ឃ្លាពោធិក្ស
ក្រុមនៃក្រុមនៃ
ម៉ែម៉ែ ឬ



ក្រុមនៃ
ក្រុម
ឬ

ក្រុមនៃ
ក្រុមនៃ
ក្រុមនៃ

ក្រុមនៃ
ក្រុម
ក្រុមនៃ
ក្រុមនៃ



ក្រុមនៃ
ក្រុមនៃ
ក្រុមនៃ
ក្រុមនៃ

ក្រុមនៃ
ក្រុមនៃ
ក្រុមនៃ

ក្រុម
ក្រុម
ក្រុម



NO!



ក្រុមនៃ
ក្រុមនៃ
ក្រុមនៃ
ក្រុមនៃ

ក្រុម
ក្រុម
ក្រុម






កីក៏
ក៏គ្រឿងគ្រឿង
ស្រីស្រីយាយ

ឧប្បត្តិការដ៏ធំធេង
ក៏ពិតជាធ្ងន់ធ្ងរ
ក៏តែឧប្បត្តិការ
ម្តងទៀត

ឧប្បត្តិការ
ម្តងទៀត
ម្តងទៀត



ខ្ញុំ
ស្រីស្រី
គ្រឿង
គ្រឿង

ស្រីស្រី
គ្រឿង
គ្រឿង



ស្រីស្រី
គ្រឿង
គ្រឿង



ស្រីស្រី
គ្រឿង
គ្រឿង

ស្រីស្រី



តើ?
ហាម
ពេទ្យសះ?



ឯងគ្រាន់តែ
រំលឹក
តែងតែខ្លាំង
ឯងទេ



រូបតែងតែ
កាន់តែខ្លាំង
តែងតែ
កាន់តែ
កាន់តែ



តើ! គ្រាន់តែ
កាន់តែ
កាន់តែ
កាន់តែ
កាន់តែ



?




គ្រាន់តែ
កាន់តែ
កាន់តែ
កាន់តែ

គ្រាន់តែ
កាន់តែ
កាន់តែ



គ្រាន់តែ
កាន់តែ
កាន់តែ
កាន់តែ








〇〇〇♡

អាវីង
ត្រីវា
:



ក៏វិញ
វិលត្រឡប់
លោកយាយ
ម៉ែវ
នេះម៉ែង

តែង
ប្រើគ្នា
នេះ
តើ



ក្រុម!
តើយាយ
អាវីង
គ្រាន់តែ
ត្រីវា


អាវីង
ម៉ែង
ប្រើគ្នា
ត្រីវា
តើយាយ
តាម



តើ!
ម៉ែង
អាវីង... ម៉ែង
តើយាយ
ត្រីវា
តើយាយ
ត្រីវា



តើយាយ
ត្រីវា
នេះតើ
តើយាយ
ត្រីវា





ឯងចៅ
ចាត់ចែង
ក៏
ដោះស្រាយ
វា
ឬ



តើ
ក្នុង
ក្រុម
នេះ

ប្រុស
ប្រុស

តើ
វា
ជា



តើ
ចាត់ចែង
ប្រាប់



តើ
ចាត់ចែង
ក៏



តើ
តើចាត់ចែង
ក៏
ប្រាប់
ប្រាប់




ចាត់ចែង
ក្នុង
ក្រុម
នេះ
តើ
ចាត់ចែង
ក៏



ប្រាប់
ក្នុង
ក្រុម
នេះ
តើ
ចាត់ចែង
ក៏










ខ្ញុំ
ស្រឡាញ់
ក្រីក្រ
គ្រប់គ្រាន់
ហើយ

ក្រីក្រ
គ្រប់
គ្រាន់



ម៉ាម
ក
;

ឧបាយ
មុន
;




ម៉ែបង្កាប
មីនា
វិទ្យាសាស្ត្រ



ម៉ែបង្កាប
មីនា
វិទ្យាសាស្ត្រ



ៗតាំងហៃ
ៗហៃ កែវយ៉ាម
ក្រិម វ៉ៃតា
ក្រិម
ៗហៃ
មាសហៃតាំងហៃ





ဇနီးမိသားစု
 နားထောင်
 စာတမ်း
 ကျင့်စဉ်များ
 စာတမ်း



ဇနီးမိသားစု
 ကျင့်စဉ်
 စာတမ်း
 ?


ဘယ်
 နည်း
 ?

ပုံစံ



မိမိ
 ကျင့်စဉ်
 ပုံ

ဇနီးမိသားစု
 ကျင့်စဉ်
 စာတမ်း



မိမိ
 ကျင့်စဉ်
 ပုံ

ဇနီးမိသားစု
 ကျင့်စဉ်
 စာတမ်း

မိမိ
 ကျင့်စဉ်
 ပုံ

မိမိ
 ကျင့်စဉ်
 ပုံ


မိမိ
 ကျင့်စဉ်
 ပုံ



မောင်... ဘာလို့
တောင်ကပ်ပေးတာလဲ
မှတ်တိုင်ကတည်း
ဘေးကင်းစေချင်
ပူ



ဘိန်း
မှတ်တိုင်
...



ဘာ?
ဘာလို့ကပ်ပေးတာလဲ
မှတ်တိုင်
မေး





မှတ်တိုင်
?











ඉන්ද්‍රිං
විද්‍යා ඉන්ද්‍ර
භෝගී:

ඉ
ඉ



ආච්ඡා
ච්ඡා
...



ආච්ඡා:
ආච්ඡා
ච්ඡා
ආච්ඡා ආච්ඡා
ආච්ඡා ආච්ඡා
1 ආච්ඡා


ආච්ඡා!
ආච්ඡා...
ආච්ඡා




ආච්ඡා!
ආච්ඡා
ආච්ඡා
ආච්ඡා



ආච්ඡා




ภาพเปรี้ยวเปรี้ยว
เพื่อคุณ



เม่อไวใจ

ลมแฮอรรเคน





WHEN I LOOK INTO YOUR EYES I REALIZE THAT MY LOVE FOR YOU



କିଛି



କିଛି




ସିନିଆ
...
ସିନିଆ
କିଛି
କିଛି
କିଛି
କିଛି



କିଛି
କିଛି
:

କିଛି
କିଛି
କିଛି
କିଛି
କିଛି
କିଛି
କିଛି
କିଛି

କିଛି



ବିଶ୍ୱାସ
କାଳୀ:
ସ୍ତ୍ରୀ:



କଲ୍ୟାଣ!
ସୁଧାକାନ୍ତ
କେଶ
ଝୁ



ଝୁ

ଝୁ

ଝୁ...
ଝୁକାନ୍ତ
ଝୁ




ଝୁକାନ୍ତ
ଝୁ
ଝୁକାନ୍ତ

ଝୁ!



ଝୁ!
ଝୁ
ଝୁକାନ୍ତ





အခုမှ
 နားပြောတာ
 ပိုမိုအားရ
 နှစ်သက်
 စေတာပဲ



အခု
 ပြောတာ
 နား
 ရတာပဲ
 အခုမှ



အခု
 ပြောတာ
 နား
 ရတာပဲ



အခု
 ပြောတာ
 နား
 ရတာပဲ
 အခုမှ



ဟု

အခု
 ပြောတာ
 နား
 ရတာပဲ
 အခုမှ



တစ်ဖန်
မောင်
ကိတ်ပြ
...



ဟဲ့
ကျွန်း
ပေး



အဲဒါ
ကလေးတို့
ဇာတိယာ
တစ်ဖန်
ကလေး

ဝါ!
ကလေးကလေး
ကိတ်



က
က
က



အဲဒါ
အဲဒါ
အဲဒါ

အဲဒါ
ကိတ်



ອ. ກິດທິພົນ
 ອ. ດັ່ງນັ້ນ
 ອ. ຕິດຕໍ່ກັນເດີ:
 :

Z



ຂໍ້ກຳນົດກຳນົດ
 ດັ່ງນັ້ນ
 ຕິດຕໍ່ກັນ
 ຕິດຕໍ່ກັນ
 ຕິດຕໍ່ກັນ

+
 ອັ
 !!



ທາງເດີ
 ທາງເດີ
 ທາງເດີ
 ?

BADIN MEN 17



ហាហាហ្ន៎
 តើអ្នកយល់ពាក្យខ្សែ
 កាតាត្រូហ្ន៎កាតាត្រូហ្ន៎
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 តើអ្នកយល់ពាក្យ



អ្នក
 បង្ហាញបង្ហាញ
 កាតាត្រូហ្ន៎កាតាត្រូហ្ន៎
 តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ

តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ

អ្នក



ហ្ន៎... តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ



ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ



ហ្ន៎
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ
 ហ្ន៎តើអ្នកយល់ពាក្យ

!!ကိယ!
 နိဗ္ဗိဒ္ဓါ
 ဝိညာ
 မိတ္တိ
 နာမဗျေဒိ
 ?




နိဗ္ဗိဒ္ဓါ
 နာမဗျေဒိ
 နိဗ္ဗိဒ္ဓါ
 ဝိညာ



န.ဝ.ဗျေဒိ
 ဝိညာ
 နိဗ္ဗိဒ္ဓါ
 ဝိညာ

ဝိညာ
 နိဗ္ဗိဒ္ဓါ
 ဝိညာ



ဝိညာ
 နိဗ္ဗိဒ္ဓါ
 ဝိညာ

ဝိညာ
 နိဗ္ဗိဒ္ဓါ
 ဝိညာ



အိမ်က
အိမ်က
အိမ်က

အိမ်က
အိမ်က
အိမ်က



အိမ်က
အိမ်က
အိမ်က



အိမ်က
အိမ်က
အိမ်က

အိမ်က
အိမ်က
အိမ်က



အိမ်က
အိမ်က
အိမ်က




အိမ်က

အိမ်က
အိမ်က
အိမ်က



အိမ်က

အိမ်က





ଫେଷନଃ
କମପ୍ୟୁଟର ଗ୍ରାମିଣୀ
ସିମ୍ପା

ସିମ୍ପା କୁ ଦିଅ




ଠାଁ!
ବାମାଟ ଖସି
ଗଃଟି

ଠାଁ
କିଏ.. କାହିଁ
ଗଲା...



ଝୋଲି... କିଭା
ଜାଣିବି କିଏ
କଲେ... ଏକାକୀ
ଖାଆନ୍ତାଲେ
ଠୁ




ଠାଁ




କାହିଁ
କାହିଁ ?
:










ចំណាំដើម្បីចង
 ឃ្លៈស្រីរូតី
 ដើម្បី ក្រែងរូតីហោះ
 ក្រែងតើដើម្បី
 ដើម្បី



ឈ្មោះ
 ចង្ការាមាមាមា
 ក្រែងតើដើម្បី
 ក្រែងតើដើម្បី
 ចង្ការាមាមា



ឈ្មោះ...
 ចង្ការាមាមា
 ក្រែងតើដើម្បី




ឈ្មោះ...
 ក្រែងតើដើម្បី
 ក្រែងតើដើម្បី

ឈ្មោះ... ក្រែងតើដើម្បី
 ក្រែងតើដើម្បី
 ក្រែងតើដើម្បី




ឈ្មោះ...





ආඥා
ලාභය
නොදන්නා
?



ඔබට
?

ආඥා
නොදන්නා
ලාභය
නොදන්නා
?

ආඥා
නොදන්නා
ලාභය
නොදන්නා
?

ආඥා
නොදන්නා
ලාභය
නොදන්නා
?

ආඥා
නොදන්නා
ලාභය
නොදන්නා
?




ආඥා
නොදන්නා
ලාභය
නොදන්නා
?



ආඥා
නොදන්නා
ලාභය
නොදන්නා
?

คณ

ข้าพเจ้า
ไม่กล้าเลย
!!



เฮ้...เฮ้



เพื่อกับคุณ
คุณบ่น
เป็นครั้งแรก
!!

โอ
พวก
เพื่อนของเรา
ก็

โอ!
อู๋



!! วิว!
คุณบ่นกับ
เพื่อนของเรา
เป็นครั้งแรก
?



พี่...ข้าพเจ้า
ไม่กล้าเลย
!!

อู๋






ମିଆଁଟିଏ
 ଚାଖାମା
 ଡକ୍ଟରାଟିଏକି
 ଡାକାଗୋ
 ଡିଏକାକା




ଢେଞ୍ଜିଏ
 ଡିକାଟୁଏ
 ଏକା
 ପୁ



ଧାମାକିକାକା
 କରାକାକା
 କୋକା
 କାକାକା
 ଡିକାଟୁ କାକା



କା
 କା
 କା
 କା
 କା
 କା



କା!!



କାକାକା
 କାକାକାକା
 କା?

କାକା

၂၂၂၂၂၂
 ၂၂၂၂၂၂၂၂
 ၂၂၂၂၂၂၂၂
 ၂၂၂၂၂၂၂၂
 ၂၂၂၂၂၂၂၂



ဝဲဝဲ

၂၂၂၂၂၂၂၂၂၂
 ၂၂၂၂၂၂၂၂၂၂
 ၂၂၂၂၂၂၂၂၂၂
 ၂၂၂၂၂၂
 ၂၂၂၂၂၂၂
 ၂၂၂၂၂၂၂၂





TOUCH


၂၂၂၂၂၂၂
 ၂၂၂၂
 ၂




ဝဲဝဲ!!







વિશ્વવિદ્યાલયમાં
પ્રવચન શરૂ કરવામાં
આવે છે
તેજસ્વીની



ภาพเปรี้ยว เปรี้ยว
เพื่อคุณ



ปรากฏการณ์

สามก










କିଏ
ଡିପକା
ଲୁହ?



ଆମଟିନିଂ ସିଂ
ଏମିତି ଘୋଷଣା
ବିଦେଶ ସିନିଂ

ମିନିଂ
ବିନିଂ



ଠୁ!!



ମି
କାକା
ଠୁ

ବିଦେଶ
ମିନିଂ
ସିନିଂ
କିମିନିଂ
କିମିନିଂ



វ៉ៃវ៉ៃ!!
កំលុងចាប
ស្រាមតាមា
សេដ




ម៉ែនៃ
ពាត
ឆ្មះស្តេច
ឬ

ម៉ែនៃ
ម៉ែនៃ
កំលុង
ចាបតាមា
សេដ

ឬ
ឬ

ម៉ែនៃ
កំលុង
ចាបតាមា
សេដ
ស្រាមតាមា
សេដ
ស្រាមតាមា
សេដ

ម៉ែនៃ
កំលុង
ចាបតាមា
សេដ
ស្រាមតាមា
សេដ



ឬ
ឬ?



ឃ្លាត
ឃ្លាត







ខ្ញុំ
ស្រីបង្កើត
១៥
៖

កំពុង
ទំនាញ
ខ្ញុំ
១៥



១៥
ខ្ញុំ



១៥
១៥

១៥



ខ្ញុំខ្ញុំ
ខ្ញុំខ្ញុំ
៖

ខ្ញុំខ្ញុំខ្ញុំខ្ញុំ
១៥ខ្ញុំខ្ញុំ

១៥ ១៥



ខ្ញុំស្រីបង្កើត
ប្រាហ្គី.ណី.ក.
១៥



ប្រា
ប្រាប្រា
ខ្ញុំ
អ.ណី.ក.



អ. ស្រីបង្កើតប្រាប្រាប្រាប្រាប្រា





12.
 ગીતો ગૂં
 બેઠાં મેં
 જોઈયા

તમે
 જાણ
 ?




13
 જોઈએ
 જાણ

બેઠાં
 જોઈએ
 ગીતો
 જાણ

જો
 જાણ



જાણ
 ગીતો
 જાણ





જોઈએ
 જાણ
 ગીતો
 જાણ
 જાણ
 જાણ
 જાણ
 જાણ



જોઈએ
 જાણ
 જાણ

જોઈએ







કા
:



કેલ!!



હા
જાણવજાણ
જાણજાણ

ગૈભૈભૈભૈભૈ
ભૈભૈભૈ
?



કે?
ભૈભૈભૈ
ભૈભૈભૈ?

ઠાં ઠાં



જા
જાણજાણ
જાણજાણજાણ
જાણજાણ
જાણજાણ(મ)
જાણજાણ





કે
કે



જાણજાણજાણ
જાણજાણજાણ
જાણજાણ
જાણજાણ

ସି... ସି...
 ନାମା
 ମାମା...
 ମାମା...
 ମାମା...

ଘୋରା
 ଘୋରା
 ଘୋରା



ମାମା...
 ମାମା...
 ମାମା...



ଘୋରା
 ଘୋରା
 ଘୋରା

ମାମା
 ମାମା
 ମାମା



ମାମା...
 ମାମା...
 ମାମା...



କେଉଁଦିନକେ
କୋଉଠି
ବସନ୍ତାମିତ୍ରକ୍ଷିପ୍ତ
ସୁବାସାଗାଧିକାରୀ

ମୁଖାକ୍ଷ
ମନୋରମକ୍ଷ
ମିନିକୋମିନି
କୋଉଠି



କିମ୍ପା
କୋଉଠି



କୋଉଠି
:



(କାହା)
H
କୋଉଠି
କୋଉଠି



କୋଉଠି
କୋଉଠି
କୋଉଠି



କୋଉଠି
:



କୋଉଠି
କୋଉଠି
୧୧



କୋଉଠି...
କୋଉଠିକୋଉଠିକୋଉଠି
କୋଉଠି
କୋଉଠି...
୧୧



ପ୍ରାଣକାମି
ସୈନିଗୋଷ୍ଠି
ତାହାକାରୁ
ଠୁ

ଠା. ନିଶିଧକ
ପ୍ରାଣକାମି
ଠା. ଠା. ଠା. ଠା.
ଠୁ



ଠା





ସୈନି
ଠା. ଠା.
ନିଧକ
ଠା. ଠା. ଠା.



ନିଧକ
ଠା
ଠୁ

ଠା...
ନିଧକ
ଠା. ଠା.
ନିଧକ
ଠା. ଠା. ଠା.







କୌଣସି



କୌଣସି



କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି
 କୌଣସି?

କୌଣସି

କୌଣସି

ภาพเปรี้ยว เปรี้ยว
เพื่อคุณ



ป๊อปปี้กับติ๊กอาร SKIN SHIP



ଉତ୍ତମାୟତ
 ଦୁର୍ଗାମାୟତ
 ଶେଷାୟତ
 ମାୟତ
 ମାୟତ

ଓଓ! ଓଓ!
 ଓଓ! ଓଓ!


ଶ୍ରୀମତୀମତୀ
 ମାୟତ
 ମାୟତ
 ମାୟତ




ଓଓ!



ଓଓ



ଶ୍ରୀ
 ମାୟତ
 ;



ଶ୍ରୀମତୀ
 ମାୟତ
 ମାୟତ
 ମାୟତ

ଓଓ

ଓଓ

ଓଓ



କି?
:

ସାଥେ
:



କିଛି
କିଛି
:

କିଛି
କିଛି
କିଛି

କିଛି
କିଛି



କି
କି
କି

କି
କି



କି
କି
କି

କି

କି



କି
କି
କି
କି

କି
କି



କି
କି
କି



យោគី ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 យោគី ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង



អី តើ អ្នក
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង ?

ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង

ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង



ហើម



ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង ?



ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង



ហើម?

ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង

ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង



ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង
 ហើម ឈ្មោះ វាង





ဒီနေ့
မိမိတို့
တို့အား



ဟို
ဟို
ဟို



မိမိတို့
အား
အား

ဟိုဟို ဟိုဟို



မိမိတို့
အား
အား



မိမိတို့
အား
အား



မိမိတို့
အား
အား



မိမိတို့
အား
အား

မိမိတို့
အား
အား



မိမိတို့
အား
အား

မိမိတို့
အား
အား

វិញ្ញាណ
ត្រូវបាន
តែងយក
ឱ្យរក្សាស្រាប់

តាមទត
គឺតែងយក

មិត្តភក្តិ
នាម
...


អើយ
វាចេះរាំ
ឯត្រូវ
តែងយក
ឱ្យ
តែងយក
តាម
ឱ្យ



ព័ត៌មាន
យល់ដឹង
តែងយក
តែងយក




វិញ្ញាណ
ត្រូវបាន
តែងយក
តែងយក




ព័ត៌មាន
យល់ដឹង
តែងយក
តែងយក

ឱ្យ
ឱ្យ
ឱ្យ









ଠାଉଁସବା
 ଟାଣିଗାଁସୁ
 ସିନାହୁଁଗେ
 ଖାଁନିଆ

ଖରାପ
 ପ୍ରକାଶ:
 ଶୋକସିଂ
 ନିଆଁ
 ଲେଖି



ଖାଁନିଆ
 ଖାଁନିଆ
 ଖାଁନିଆ
 ଖାଁନିଆ



ଶୋକ:
 ବିଜାଗାଗା
 ଶାସ୍ତ୍ରୀ:
 ଖାଁନିଆ




ଖାଁନିଆ

ଖାଁନିଆ
 ଖାଁନିଆ



ฮานุกะจัง
...





କୋଣିଆ
ପକ୍ଷୀବିକାଶି
କ୍ଷତ୍ରିୟକାଳି
ପ୍ରାଣୀମଣ୍ଡଳି

କାଳୀକାଳୀ
ବିବଳେଷ
:



କୋଣି
କାଳୀ
ପ୍ରାଣୀ
କୋଣୀ



କଳା
କାଳୀ
କୋଣୀ
କାଳୀ

କଳୀ
କାଳୀ
କୋଣୀ
କାଳୀ

କଳୀ
କାଳୀ
କୋଣୀ
କାଳୀ



କଳୀ
କାଳୀ
କୋଣୀ
କାଳୀ






ଦମ୍
ଦମ୍
♡



॥କମ୍! ମାମୁଣୀଃ
ଜାଣା ମୁଁ
ବିବଳେଷ୍ଟ ଖୋଟାଃ



କଣ
ମାମୁ
?



ଦମ୍ ଦମ୍
ଖୋଟାଃମଃ
ଦମ୍



ଦମ୍ ଦମ୍
ମାମୁଣୀଃ
ଖୋଟାଃ



វ៉ាំងវ៉ៃ
ច័ន្ទ
ក្រែង៖

គ្រឿងធានា៖
គ្រឿង
ធានា
ឬ

ក្រែង

VIVA



គ្រឿង
ក្រែង

ឧបករណ៍
ត្រូវបាន
រឹត
តាម

ក្រែង
ក្រែង

VIVA



ធានាធានា
គ្រឿង
គ្រឿង
គ្រឿង

ក្រែង



គ្រឿង
គ្រឿង
គ្រឿង



គ្រឿង
គ្រឿង

ក្រែង
ក្រែង

គ្រឿង
គ្រឿង
គ្រឿង





ខែប្រាំពីរ
គ្រាន់តែ
យកខ្លួនខ្ញុំទៅ
ស្រែកប្រាប់គ្នា
មិន



ប្រាកដ
តែ
គ្រាន់
តែ
មិន


តើ
មិន
មិន
មិន
មិន



មិន
មិន
មិន
មិន



ប្រាកដ
...





ဟိဟိ



ဟိဟိ
ဟိဟိ
ဟိ
:




ဟိဟိ
:



ဟိဟိ
ဟိဟိ
ဟိဟိ
ဟိ

ဟိ





ଆମେ
ନା
ମିଳି
ନା



ଆମେ
କିଛି
କିଛି
କିଛି

କହ



ଆମେ
କି
?



କହିବୁ
ଆମେ
ନା
ମିଳି
ନା
କିଛି
କିଛି
କିଛି

କହ

ภาพเปรี้ยวเปรี้ยว
เพื่อคุณ



รักที่ไม่ได้เสีย



香港銀行
BANKING BUSINESS

何詩人星命
館
志安
銀號
BANKING BUSINESS

益茶
HIGH QUALITY TEA

藥房
仁寺堂
DRUG STORE
AND ALL AMERICAN
PHARMACY

金華公司
上海新
三





વેઝાંઠ
ઠઃગાંઠ
લેંઠ

ક્રા
ક્રા

ક્રા!



ઠાઠાઠઃ
લેંઠઃ
ક્રા

ક્રા
ક્રા
ક્રા



વેઝાંઠ
લેઠવેં
વેઠેંઠેંઠેં
વેઝાંઠ

ઠેંઠેંઠેં
વેં
ઠેંઠેંઠેં



ઠેંઠેંઠેં
વેંઠેંઠેંઠેં
ઠેંઠેંઠેં
ઠેંઠેંઠેં

ઠેંઠેંઠેંઠેં
ઠેંઠેંઠેંઠેંઠેં
ઠેંઠેંઠેંઠેંઠેં
ઠેંઠેંઠેં

ໄປຕ່:
ຸ່ມ:



ໂອ້!
ໄປເລຂ



ອະໄວ້ຕ່:
?



ແພ!
ໄກ້ວິກິງ
ເລຂ



ປີ້ຕິ່ຍເຟາງ
ວະພາກິ່ຍໄປຕ່າງ
ຕິ່ຍເອ້ອາ
ເອ້ເປັ່ຕາວອ



ແຂ່...
ວິ່ວເລຂ

ຈັ່ຍສຸວຸ້ອ
ໄກ້ວິກິງ
ໄປຕິ່ຍ



ວິ່ຍຕິ່ຍ
ວິ່ຍຕິ່ຍ
ຕິ່ຍເອ້ອາ
ຸ່ມ:



ຈັ່ຍ
ອາກາກ
ຕ່:



ວິ່ຍຕິ່ຍ
ວິ່ຍຕິ່ຍ
ຕິ່ຍເອ້ອາ
ຕິ່ຍເອ້ອາ

ປີ້ແຂ່
ເອ້ອາຕິ່ຍ ຕ່:
ອາກາກ: ອະໄວ້ຕິ່ຍ
ວິ່ຍ?



ວິ່ຍ
ວິ່ຍ
ຕິ່ຍເອ້ອາ
ຕິ່ຍເອ້ອາ
ຸ່ມ:



ອາກາກ:
ຕາວອ
?



ໂອ້
ໂອ້!!





តើវា
ហ្នឹង
?

ឆ្នើ
ត្រង់



ឃ្នា
ហ្នឹង
?

ឆ្នើ
ត្រង់
ហ្នឹង

តើវា
ហ្នឹង
ត្រង់
ហ្នឹង
:




តើវា
ហ្នឹង
ត្រង់
ហ្នឹង
ត្រង់
ហ្នឹង
ត្រង់
ហ្នឹង
ត្រង់
ហ្នឹង

NAUGHTY



ឆ្នើ
ត្រង់
ហ្នឹង
ត្រង់
ហ្នឹង
ត្រង់
ហ្នឹង
ត្រង់
ហ្នឹង





ဟို...
ဟို...



အားနည်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း

ဝပ်




အားနည်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း



အားနည်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း

အားနည်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း



အားနည်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း



ဟို...
ဟို...




အားနည်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း
ညှိုးနွမ်း



ବଂତୋନାମ
କିମ୍ପାଶାମ୍
ନାମାମାତାଲି
ଆମା
ଃ


ଃ

?



ଃ
...

କୋକୋକୋ
ଃ



କୋ
କୋକୋ
କୋକୋ
କୋକୋ
କୋ



କୋ
କୋକୋକୋ
କୋ
କୋକୋ
କୋ
...





କୋ କୋକୋ
କୋକୋକୋ
କୋକୋକୋକୋ
କୋକୋକୋ
କୋକୋ
କୋକୋ

କୋ
କୋକୋ
କୋକୋ
କୋକୋ



କୋ
କୋ?





କୋ
...















ଘିଷ୍ଟନଃକ୍ଷିପାଠ
 ଚାକ୍ଷୁକାଃକ୍ଷିପା
 ଖୋଗା...

ଆଁଚାଲିବିମି
 ଆପଚକି
 ୟୁ

ଖୋଗା
 ଆଁଚାଲିବିମି
 ଚିତାଃ
 ୟୁ





କେମିତି
 ଧାସ୍ୟେତ
 ଶିଖାୟୁଃ
 ୟୁ



କାଳମି
 ମଞ୍ଜୁବରାଧା
 ବାଳକଂସଂ
 ଶ୍ରେଣିତାମ୍ବେତ୍ୟା
 ମୋତୈତେ

ପ୍ରେମାୟା
 ଶାନ୍ତଃ
 ପ୍ରେମିତାତଃ



କ୍ଷୀମାକୃତ୍ୟ
 ଶାନ୍ତାତଃ
 ଶାନ୍ତଃ
 ୟୁ




କ୍ଷୀମି
 କ୍ଷୀମିତୈଶାମା
 କେମିତି

କ୍ଷୀ?



କାଳୀଃ
 କୁ
 ...



ଓଁ?
 ମାଆଟାଣି
 :

କିମ୍ପାକ୍ଷ
 କୁମ୍ଭାକ୍ଷାମାତଃ
 ମାତାଃ
 ?

ଓଁ
 :

ବସାଣ
 କେଳିକାଳୀ
 ୟୁ

ମାତୃକା କୁମ୍ଭାକ୍ଷା



କ୍ଷମାକ୍ଷମା
 କୁମ୍ଭାକ୍ଷା
 ମାତୃକାକ୍ଷା
 ମାତୃକା
 ୟୁ



WEM

ଓଁ!!

NAUGHTY



အိမ်ထောင်
မိန်းမ
ပုံစံ
ပုံစံ

အိမ်ထောင်
ပုံစံ
ပုံစံ
ပုံစံ

အိမ်
ပုံစံ

အိမ်ထောင်
ပုံစံ
ပုံစံ


အိမ်
ပုံစံ
ပုံစံ

အိမ်
ပုံစံ
ပုံစံ



အိမ်
ပုံစံ

အိမ်
ပုံစံ
ပုံစံ



အိမ်
ပုံစံ
ပုံစံ

အိမ်
ပုံစံ
ပုံစံ

အိမ်
ပုံစံ
ပုံစံ

အိမ်
ပုံစံ
ပုံစံ

